

# ត្រូវបានហៅឲ្យធ្វើជាពួកបរិសុទ្ធ

អែលឌើរ បេនយ៉ាមីន ដេ ហ្វូស  
នៃពួកចិតសិបនាក់

យើងមានពរណាស់ ដែលបាននាំមកចូលក្នុងបងប្អូនពួកបរិសុទ្ធច្រើនក្រោយនេះ !

បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមអធិស្ឋានសុំឲ្យព្រះវិញ្ញាណជួយដឹកនាំសារលិខិតរបស់ខ្ញុំ ។ អំឡុងពេលទស្សនា និងនៃសន្និសីទនៅក្នុងស្តេក រូដ និងសាខា ខ្ញុំតែងតែទទួលបានអារម្មណ៍អំណរដ៏អស្ចារ្យ ពេលប្រជុំជាមួយនឹងសមាជិកសាសនាចក្រ ជាអ្នកទាំងឡាយដែលសព្វថ្ងៃនេះហៅថាជាពួកបរិសុទ្ធ ដូចជាអ្នកជឿក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ដែលត្រូវបានហៅថា ជាពួកបរិសុទ្ធផងដែរ ។ វិញ្ញាណនៃសន្តិភាព និងសេចក្តីស្រឡាញ់ ដែលខ្ញុំតែងតែទទួល ពេលនៅជាមួយនឹងពួកគេ ជួយខ្ញុំឲ្យដឹងខ្លួនថា ខ្ញុំគឺជាមនុស្សម្នាក់ នៅក្នុងស្តេកនៃក្រុងស៊ីយ៉ូន ។

ថ្វីត្បិតតែមានមនុស្សជាច្រើនចេញមកពីក្រុមគ្រួសារ ដែលជាសមាជិកពីរ ឬច្រើនជំនាន់ នៅក្នុងសាសនាចក្រក្តី ក៏មនុស្សជាច្រើន គឺជាអ្នកផ្លាស់ប្តូរចិត្តជឿ ។ ចំពោះអ្នកផ្លាស់ប្តូរចិត្តជឿទាំងនោះ យើងសូមនិយាយសារជាថ្មីនូវពាក្យស្វាគមន៍របស់សាវកប៉ុលដែលបាននិយាយទៅកាន់អេភេសូរថា ៖ « ដូច្នោះអ្នករាល់គ្នា មិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិដ៏មួយនឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះដែលបានស្តារឡើងលើជើងជញ្ជាំងនៃពួកសាវក នឹងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាច្បាប់យ៉ាងឯក » ( អេភេសូរ 2:19-20 ) ។

កាលពីប៉ុន្មានឆ្នាំកន្លងទៅ ខណៈពេលកំពុងបម្រើនៅក្នុងតួនាទីខាងកិច្ចការសាធារណៈ របស់សាសនាចក្រ នៅប្រទេសម៉ិកស៊ិក ពួកយើងត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីវិទ្យុមួយ ។ គោលបំណងនៃកម្មវិធីនោះ គឺដើម្បីពិពណ៌នា និងពិភាក្សាអំពីសាសនាផ្សេងៗគ្នានៅក្នុងពិភពលោក ។ ពួកយើងទាំងពីរនាក់ត្រូវបានចាត់ឲ្យទៅធ្វើជាតំណាងឲ្យសាសនាចក្រក្នុងការឆ្លើយតបនឹងសំណួរ ដែលអាចនឹងសួរនៅក្នុងកម្មវិធីប្រភេទនេះ ។ បន្ទាប់ពីបានចូលរួមជាច្រើនដងក្នុងកម្មវិធីឲ្យយោបល់កត្តាអាកាស ពួកគេនិយាយក្នុងការសន្ទនាក្នុងវិទ្យុ នោះអ្នកដឹកនាំកម្មវិធីបាននិយាយថា ៖ « យើងមានអែលឌើរពីររូបមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធច្រើនក្រោយនៅជាមួយយើងនាពេលនេះ » គាត់បានឈប់មួយភ្លែត រួចហើយក៏សួរថា « ហេតុអ្វីបានជាសាសនាចក្រមានឈ្មោះវែងដូច្នោះ ? ហេតុអ្វីក៏អ្នកមិនប្រើឈ្មោះឲ្យខ្លីជាងនេះ ឬប្រើឈ្មោះដែលមានលក្ខណៈពាណិជ្ជកម្មជាងនេះ ?

ដៃគូរបស់ខ្ញុំ និងខ្ញុំបានញញឹមចំពោះសំណួរដ៏អស្ចារ្យនេះ រួចហើយបានពន្យល់ថា ឈ្មោះនៃសាសនាចក្រ មិនត្រូវបានជ្រើសរើសដាក់ដោយមនុស្សទេ ។ ឈ្មោះនេះ ត្រូវបានប្រទានឲ្យដោយព្រះអង្គសង្គ្រោះ តាមរយៈព្យាករនៅក្នុងថ្ងៃចុងក្រោយ ។ « គ្រិស្តសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះហើយនៅគ្រាចុងក្រោយបង្អស់ គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធច្រើនក្រោយ » ( គ. និង ស. 115:4 ) ។ អ្នកដឹកនាំកម្មវិធីបានឆ្លើយត្រឡប់ដោយការគោរពថា « ដូច្នោះយើងនឹងនិយាយឈ្មោះសាសនាចក្រដែលដោយក្តីអំណរដ៏មហិមា » ។ ឥឡូវខ្ញុំមិនចាំថា គាត់បាននិយាយដដែលៗនូវឈ្មោះនៃសាសនាចក្រប៉ុន្មានដងទេ ប៉ុន្តែខ្ញុំចាំអារម្មណ៍ដ៏ផ្អែមល្អ ពេលយើងបានពន្យល់ មិនត្រឹមតែពន្យល់អំពីឈ្មោះរបស់សាសនាចក្រនោះទេ ប៉ុន្តែក៏បាននិយាយអំពីឈ្មោះនេះ បានធ្វើឲ្យមានភាពខុសប្លែកដល់សមាជិកនៃសាសនាចក្រ ដែលជា —ពួកបរិសុទ្ធច្រើនក្រោយផងដែរ ។

យើងមាននៅក្នុងគម្ពីរសញ្ញាថ្មីថា សមាជិកនៃសាសនាចក្រ ត្រូវហៅថាជាពួកគ្រីស្ទានជាមុនដំបូង នៅអានទីយ៉ុក ( កិច្ចការ 11:26 ) ប៉ុន្តែពួកគេត្រូវហៅថា *គ្រាទៅវិញទៅមក* ជាពួកបរិសុទ្ធ ។ តើពួកគេនឹងទទួលបានអារម្មណ៍យ៉ាងណា នៅពេលស្តាប់ពួកសាវកប៉ុល ហៅពួកគេថា « ...ជាតិដ៏មួយ នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ » ( អេភេសូរ 2:19 ) ហើយក៏បានហៅ *មកធ្វើជា* ពួកបរិសុទ្ធ » ( រ៉ូម 1:6-7 បន្ថែមអក្សរទ្រេត ) ។

សមាជិកសាសនាចក្រត្រូវបានញែកចេញជាបរិសុទ្ធស្របតាមកម្រិត ដែលពួកគេរស់នៅតាមដំណឹងល្អ ហើយធ្វើតាមដំបូន្មាននៃពួកព្យាករិបន្តិចម្តងៗ ដោយមិនបានដឹងខ្លួនថាបានប្រែក្លាយជាបរិសុទ្ធ ។ សមាជិកសាសនាចក្រដែលបន្ទាបខ្លួន ដែលធ្វើការអធិស្ឋានជាគ្រួសារ និង សិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ធ្វើឯងប្រវត្តិ ហើយញែកពេលវេលារបស់ពួកគេ ដើម្បីថ្វាយបង្គំ នៅក្នុងព្រះវិហារបរិសុទ្ធជាញាប់ ដើម្បីក្លាយជាពួកបរិសុទ្ធ ។ ពួកគេជាអ្នកទាំងឡាយដែលមានការលះបង់ដើម្បីបង្កើតក្រុមគ្រួសារដ៏អស់កល្ប ។ ពួកគេជាអ្នកដែលបានញែកពេលវេលាពីជីវិតដ៏វល់របស់ពួកគេ ដើម្បីជួយសង្គ្រោះអ្នកទាំងឡាយដែលឃ្នាតឆ្ងាយពីសាសនាចក្រ ហើយលើកទឹកចិត្តពួកគេឲ្យត្រឡប់មកវិញ ហើយអង្គុយនៅតុរបស់ព្រះអម្ចាស់ ។

ពួកគេជាអែលខ្លី និងស៊ីស្ទើរ និងគូស្វាមីភរិយាចាស់ទុំ ដែលឆ្លើយតបចំពោះការហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់ ។ បងប្អូនប្រុស ស្រីរបស់ខ្ញុំ មែនហើយពួកគេក្លាយជាពួកបរិសុទ្ធក្នុងកម្រិតមួយដែលពួកគេរកឃើញអារម្មណ៍កក់ក្តៅ និងអស្ចារ្យ ដែលត្រូវបានហៅថា សប្បុរសធម៌ ឬ សេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ ( សូមមើល មរិណា 7:42-48) ។

ពួកបរិសុទ្ធ ឬសមាជិកសាសនាចក្រក៏បានស្គាល់ព្រះអង្គសង្គ្រោះរបស់យើងតាមរយៈ ការរងទុក្ខ និងការសាកល្បងផងដែរ ។ សូមកុំឲ្យយើងភ្លេចថា សូម្បី តែទ្រង់ក៏ត្រូវរងទុក្ខលំបាកនូវរឿងគ្រប់យ៉ាងដែរ ។ « ហើយទ្រង់នឹងយកដាក់លើរូបអង្គទ្រង់នូវសេចក្តីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃ សេចក្តីស្លាប់ដែលចងកស្រុះទ្រង់ ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់ បានពោរពេញទៅដោយសេចក្តី មេត្តាករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរកស្រុះទ្រង់បែបណា តាមជំងឺរបស់គេ» ( អាលម៉ា 7:12) ។

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើជាសាក្សីចំពោះការរងទុក្ខរបស់ប្រជាជនជាច្រើន ដែលមានទាំងពួកបរិសុទ្ធយើងជាច្រើនផងដែរ ។ យើងអធិស្ឋានជាបន្ត បន្ទាប់សម្រាប់ពួកគេ ទូលអង្វរសុំការធ្វើអន្តរាគមន៍របស់ព្រះអម្ចាស់ សុំឲ្យសេចក្តីជំនឿរបស់ពួកគេត្រូវបានពង្រឹង ហើយពួកគេអាចឆ្ពោះទៅមុខដោយការ អត់ធ្មត់ ។ ចំពោះអ្នកទាំងនេះ យើងសូមផ្តល់ពាក្យល្ងង់លោមចិត្តរបស់យ៉ាកុប មកពីព្រះគម្ពីរមរមនសារជាថ្មី ៖

« ឱបើដូច្នោះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរមករកព្រះអម្ចាស់ គឺជាព្រះដ៏បរិសុទ្ធទុះ ។ សូមនឹកចាំថា ផ្លូវទាំងឡាយរបស់ទ្រង់សុទ្ធតែសុចរិត ។ មើលចុះ ផ្លូវសម្រាប់មនុស្ស គឺចង្អៀត ប៉ុន្តែសន្ធឹងត្រង់នៅចំពោះមុខគេ ហើយអ្នកឆ្មាំទ្វារ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយទ្រង់មិនជួលបារ បម្រើនៅទីនោះឡើយ ហើយគ្មានផ្លូវណាផ្សេងទៀតទេ ក្រៅពីតាមទ្វារនោះ គ្មិតគ្មាននរណាអាចបន្លំបានឡើយ ព្រោះព្រះអម្ចាស់ដ៏ជាព្រះគឺជាព្រះនាម ទ្រង់ ។ « ហើយអ្នកណាដែលគោះ ទ្រង់នឹងបើកឲ្យ » ( នីវ៉ៃទី 2 9:41-42) ។

វាមិនសំខាន់ថាស្ថានភាពណានោះទេ ការសាកល្បង ឬឧបសគ្គអាចកើតមាននៅជុំវិញយើង ការយល់អំពីគោលលទ្ធិរបស់ព្រះគ្រីស្ទ និង ដង្វាយធួនរបស់ ទ្រង់ នឹងក្លាយជាធនធាននៃកម្លាំង និងសេចក្តីសុខសាន្តរបស់យើង ។ បងប្អូនប្រុសស្រីអើយ ភាពសុខសាន្តនៅខាងក្នុងខ្លួន កើតមកពីព្រះវិញ្ញាណ ហើយ ព្រះអម្ចាស់ផ្តល់ដល់ពួកបរិសុទ្ធស្មោះត្រង់របស់ទ្រង់ ។ ទ្រង់បានចិញ្ចឹមយើង ដោយមានបន្ទូលថា ៖ « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា ...កុំឲ្យចិត្តអ្នក រាល់គ្នា ថប់បារម្ភ ឬភ័យឡើយ » (យ៉ូហាន 14:27) ។

ខ្ញុំបានធ្វើជាសាក្សីចំពោះសមាជិកស្មោះត្រង់នៃសាសនាចក្រ ជាពួកបរិសុទ្ធច្រូងក្រោយអស់រយៈពេលជាច្រើនឆ្នាំមកហើយអំពី សេចក្តីជំនឿទៅលើផែន ការរបស់ព្រះវរបិតាសួគ៌ និង ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ បានយកឈ្នះលើភាពទុក្ខព្រួយ និង ការរងទុក្ខ ដោយភាព ក្លាហាន និងមោះមុតយ៉ាងខ្លាំង ជាលទ្ធផលបានរក្សា និងបន្តដើរនៅលើផ្លូវតូច និងចង្អៀត នៃការញែកចេញជាបរិសុទ្ធ ។ ខ្ញុំគ្មានពាក្យណាមកនិយាយឲ្យ សមល្មម ដើម្បីបង្ហាញនូវការអរគុណ និងការសរសើរចំពោះពួកបរិសុទ្ធស្មោះត្រង់ទាំងនោះ ដែលខ្ញុំមានឯកសិទ្ធិចូលរួមនោះទេ !

ទោះជាការយល់ដឹងរបស់យើងអំពីដំណឹងល្អ មិនមានជ្រៅជ្រះ ដូចជាទីបន្ទាល់របស់យើងអំពីសេចក្តីពិតក្តី បើសិនជាយើងដាក់ទំនុកចិត្តរបស់យើងទៅ លើព្រះអម្ចាស់ នោះយើងនឹងត្រូវបានទ្រទ្រង់នៅគ្រប់ការលំបាក ការសាកល្បង និងការរងទុក្ខរបស់យើង ( សូមមើល អាលម៉ា 36:3) ។ ការសន្យាមកពី ព្រះអម្ចាស់ ទៅកាន់ពួកបរិសុទ្ធរបស់ទ្រង់នេះ មិនមានន័យថា យើងនឹងត្រូវបានលើកលែងមិនឲ្យមានការរងទុក្ខ ឬ ការសាកល្បងនោះទេ ប៉ុន្តែយើងនឹង ត្រូវបានទ្រទ្រង់ឲ្យឆ្លងកាត់វា ហើយយើងនឹងដឹងថា គឺជាព្រះអម្ចាស់ដែលទ្រទ្រង់យើង ។

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងមានពរណាស់ ដែលបាននាំមកចូលក្នុងបងប្អូនពួកបរិសុទ្ធច្រូងក្រោយនេះ ! យើងមានពរណាស់ ដែល យើងមានទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ដូចជាពួកព្យាការីជំនាន់មុន និងជំនាន់ថ្មី !

ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់របស់យើង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលថា ទ្រង់មានព្រះជន្មរស់ ហើយថា ទ្រង់ដឹកនាំសាសនាចក្ររបស់ ទ្រង់ ជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធច្រូងក្រោយ តាមរយៈព្យាការីជាទីស្រឡាញ់យើង ថូម៉ាស អេស ម៉នសុន ។ ក្នុងព្រះនាមនៃព្រះ អម្ចាស់របស់យើង ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។